



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំ អូរត្រៀង ស្រុកសំបូរ ខេត្តក្រចេះ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល និងសហការជាមួយ សមាគមអាដហុក និងអង្គការដៃគូអភិវឌ្ឍន៍ សិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ក្នុងឃុំអូរត្រៀង ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានរៀបចំកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១។ អ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៥ នាក់ (៥៥.៤៥% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រក្រតីភាព ប្រជាអិបតយុវ។
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

តម្រូវការជាអាទិភាព ទំព័រ ៥ ក្នុង ឃុំអូរត្រៀង ស្រុកសំបូរ ខេត្តក្រចេះ
<p>១. បង្គន់អនាម័យ</p> <ul style="list-style-type: none"> សុំបង្គន់អនាម័យចំនួន ៤១៥ គ្រួសារ ស្មើនឹង ៤១៥ បង្គន់ សំរាប់ប្រជាពលរដ្ឋភូមិអូរត្រៀង ចាប់ផ្តើមកសាងនៅឆ្នាំ ២០១២ សំណើជូនមន្ទីរអភិវឌ្ឍន៍ខេត្ត។
<p>២. សាលា និងគ្រូបង្រៀន</p> <ul style="list-style-type: none"> សុំកសាងសាលាបឋមសិក្សាចំនួន ០២ ខ្នង សម្រាប់ភូមិទួលទ្រាំង ១ ខ្នង មាន ៥ បន្ទប់ និងគ្រូបង្រៀន ៥ នាក់ និងសម្រាប់ភូមិអូរត្រៀង ១ ខ្នង មាន ៥ បន្ទប់ដែរ និង គ្រូបង្រៀន ៥ នាក់ សុំកសាងនៅឆ្នាំ ២០១២ សំណើដាក់ជូនទៅមន្ទីរអប់រំខេត្ត។
<p>៣. ប៉ុស្តិ៍សុខភាព</p> <ul style="list-style-type: none"> កសាងប៉ុស្តិ៍សុខភាព ១ សម្រាប់ភូមិអូរព្រះ ទំហំ ៥ ម៉ែត្រ គុណ និង ៩ ម៉ែត្រ ព្រមទាំងមានបុគ្គលិកពេទ្យឆ្មបចំនួន ០២ នាក់ និងពេទ្យទូទៅ ចំនួន ០៣ នាក់ នៅប្រចាំការ ឱ្យបានចាប់សព្វគ្រប់នៅសំរាប់ឆ្នាំ ២០១២ ។

៤. ផ្លូវ

- ភូមិអូរត្រៀង ៖ សុំផ្លូវលំជាប្រភេទដីគ្រួសសចំនួន ៤ ខ្សែ
 - មួយខ្សែកាត់បណ្តោយផ្លូវ ប្រវែង ២០០០ ម ពីចំណុចសង្កាត់ព្រៃឈើទៅទល់ផ្ទះបាយតាទុយ និងមានប្រើ លូចំនួន ៥ កន្លែង ក្នុង ១ កន្លែង ប្រើលូ ៥ កង់
 - បីខ្សែទៀតកាត់ទទឹងផ្លូវភូមិដោយ
 - ខ្សែទី២ ចេញពីផ្លូវជាតិចំណុចសង្កាត់ព្រៃឈើ ទល់និងផ្លូវបណ្តោយមានប្រវែង ២០០ ម
 - ខ្សែទី៣ ចេញពីមណ្ឌលសុខភាពឃុំទៅទល់ផ្លូវបណ្តោយប្រវែង ២០០ ម
 - ខ្សែទី៤ ចេញពីផ្ទះតាអឿន ទៅទល់ផ្លូវបណ្តោយប្រវែង ២០០ ម
- សុំឱ្យកសាងនៅឆ្នាំ ២០១២។

៥. ដីកសិកម្ម និងប្រកបច្នេកទេស

-សុំពូជស្រូវដែលមានទិន្នផលខ្ពស់ ១ គ្រួសារ ស្មើ ២០ កង និងសុំផ្តល់ជំនួយអ្នកបច្ចេកទេសកសិកម្មចំនួន ៥ នាក់ដើម្បីជួយបង្ហាត់ប្រជាពលរដ្ឋក្នុងភូមិ ឱ្យចេះបច្ចេកទេសដាំស្រូវទទួលបានផលល្អ។ សុំអនុវត្តក្នុងឆ្នាំ ២០១២ សំរាប់ភូមិអូរព្រះ និង ភូមិអូរត្រៀង។

នៅពេលបញ្ចប់សិក្ខាសាលា របាយការណ៍ ពីតម្រូវការអាទិភាពត្រូវបានទទួលយក ដោយអ្នកដឹកនាំមូលដ្ឋានរបស់គណៈបក្សនយោបាយ និងក្រុមប្រឹក្សាឃុំ។ លោក អ៊ុង សំអុល តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី ១ បានមានប្រសាសន៍ថា «បងប្អូនដឹងហើយថា ថវិកាសំរាប់កសាង មូលដ្ឋានមាន ២កញ្ចប់ ជាថវិកាជាតិ និង ១ កញ្ចប់ ទៀតជាថវិកាឃុំ សង្កាត់។ យើងពិនិត្យឃើញថាការចំណាយ គឺពិតជាពុំទាន់មានតម្លាភាពនៅឡើយ។ តែចំពោះតម្រូវការទាំង ៥ នេះ ឃើញថាវាមាននៅក្នុងគំរោងផែនការឃុំ ដូចជា បង្គន់អនាម័យអណ្តូងទឹកជាដើម។ តែការផ្តល់ជូនទៅប្រជាជន វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។

លោក យួន សាយឹម តំណាងគណបក្ស នរោត្តម រណបូទិ៍ និងជំទប់ទី ២ បានអះអាងយ៉ាងម៉ឺងមាត់ថា «តម្រូវការទាំង ៥ នេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាត្រូវទៅនឹងអ្វីដែលបងប្អូនចង់បាន។ មានតម្រូវការមួយមិនទាន់មាននោះគឺ ផ្លូវលំនេះឯង។ ដូច្នេះតម្រូវការទាំងនេះ ខ្ញុំនឹងលើកដាក់ជូនក្រុមប្រឹក្សាឃុំ។ ក្នុងនោះសំណូមពរអោយប្រជាពលរដ្ឋ ត្រូវចូលរួម បដិភាគបន្ថែមទៀតផងដែរ»។

លោក កែវ បុប្ផា តំណាងគណបក្សប្រជាជន និងជាសមាជិកក្រុមប្រឹក្សាឃុំ មានប្រសាសន៍ថា «គណបក្សប្រជាជន តែងមាននយោបាយរបស់ខ្លួនច្បាស់លាស់ ហើយតម្រូវការទាំង ៥ នេះ វាមាននៅក្នុងគំរោងផែនការរួចទៅហើយ។ ក៏បានដាក់ជូនទៅក្នុងកិច្ចប្រជុំថ្នាក់ខេត្តរួចហើយដែរគ្រាន់តែមិនទាន់ធ្លាក់ចុះ។ ខ្ញុំសូមគាំទ្រទាំងស្រុងនូវអ្វីដែលប្រជាជនបាន ដាក់ជូននៅពេលនេះ»។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការជាអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
- ៣. តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សា ឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **មួង ហៀត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

¹ No 008